



គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (គ.ប.ស.យ)
Committee for Free and Fair Elections in Cambodia (COMFREL)

ទីស្នាក់ការកណ្តាល ផ្ទះលេខ ១៣៨ ផ្លូវ១២២ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កម្ពុជា
 Central Office : #138, Street 122, Teuk Laak I, Toul Kork, Phnom Penh, Cambodia
 P.O. Box 1145, Tel : (855)23-884-150 / 12-942-019, Fax : (855)23-883-750,
 Email : comfrel@online.com.kh, comfrel@comfrel.org website : www.comfrel.org

ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៤

គណៈកម្មាធិការនាយក
BOARD OF DIRECTORS

1.លោក ធីន សារាយ
 Mr. THUN Saray
 ប្រធានគណៈកម្មាធិការនាយក
 និងជាប្រធាន ADHOC

2.លោក សុក សំរេង
 Mr. SOK Sam Oeun
 អនុប្រធានគណៈកម្មាធិការនាយក
 និងជាអាយកប្រតិបត្តិ CDP

3.លោក យ៉ុង គីមអេង
 Mr. YONG Kim Eng
 អគ្គប្រឹក្សា-នាយកប្រតិបត្តិ
 PDP-Center

4.លោក យ៉ឹម ប៉ូ
 Mr. YIM Po នាយករង
 CPDEW

5.លោកស្រី ស៊ុន ចាន់សែន
 Ms. SUN Chansen
 ពស្សន-Digitary

6.លោក ម៉ាក ចំរើន
 Mr. MAK Chamroeun
 ប្រធាន KYA

7.លោកស្រី ប៉ុក បង្ហាវិចិត្រ
 Ms. POK Panhavichetr
 នាយិកាប្រតិបត្តិ CWCC

8.លោក ម៉ុំ សារិន
 Mr. MOM Sarin
 នាយកប្រតិបត្តិ HRCDO

9.លោក គីម សុវណ្ណ
 Mr. KIM Sovann
 នាយកប្រតិបត្តិ VIGILANCE

10.លោក សែន សែន
 Mr. SEN Set, Dignitary

11.លោក ចាង សុខា
 Mr. CHEANG Sokha
 នាយកប្រតិបត្តិ YRDP

សេចក្តីជូនដំណឹង

គណៈកម្មាធិការខុមហ្វ្រែល មានកិត្តិយសសូមជម្រាបជូនដំណឹងដល់លោក លោកស្រី អ្នកនាងកញ្ញា តំណាងសារព័ត៌មាន វិទ្យុ ទូរទស្សន៍ជាតិ និងអន្តរជាតិ ព្រមទាំងអង្គការជាតិ និងអន្តរជាតិទាំងអស់មេត្តាជ្រាបថា គណៈកម្មាធិការខុមហ្វ្រែល នឹងរៀបចំកិច្ចពិភាក្សាតុមូល ស្តីពី **“ការដាក់បេក្ខជនស្រ្តីឈរឈ្មោះអោយបាន៥០% សំរាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក និងក្រុមប្រឹក្សាខណ្ឌ អាណត្តិទី២ ឆ្នាំ២០១៤”** នៅក្នុងខេត្តគោលដៅចំនួន ៥ គឺ៖ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ចាម ខេត្តតាកែវ ខេត្តកំពង់ធំ និងខេត្តព្រះវិហារ។

គោលបំណង

- បង្កើនចំនួនស្រ្តីជាក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក និងក្រុមប្រឹក្សាខណ្ឌ សម្រាប់អាណត្តិទី២។
- បញ្ចុះបញ្ចូលដល់គណបក្សនយោបាយ ដាក់បេក្ខជនស្រ្តីឈរឈ្មោះអោយបាន៥០%សំរាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក និងក្រុមប្រឹក្សាខណ្ឌ អាណត្តិទី២ ឆ្នាំ២០១៤ ។

កាលបរិច្ឆេទ និងទីកន្លែង

ល.រ	ខេត្ត/ក្រុង	កាលបរិច្ឆេទ	ទីកន្លែង	ឈ្មោះទំនាក់ទំនង	លេខទូរស័ព្ទ
១	តាកែវ	១២ កុម្ភៈ ២០១៤	ភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ	លោកស្រី សេង សុន្ទរី	០១២ ៨៩២ ៤៨៦
២	ព្រះវិហារ	១៤ កុម្ភៈ ២០១៤	ភូមិអណ្តូងពោធិ សង្កាត់កំពង់ ប្រណាក ក្រុងព្រះវិហារ	លោកស្រី លន់ ស៊ីថាន់	០១២ ៨៩១ ៦២៧
៣	កំពង់ចាម	១៧ កុម្ភៈ ២០១៤	សង្កាត់វាលវែង ក្នុងកំពង់ចាម	លោក ញឹក សុភី	០១២ ៦៧៣ ៨៥៧ ០១១ ៥៤៩ ២៧៩
៤	កំពង់ធំ	១៧ កុម្ភៈ ២០១៤	ភូមិកំពង់ធំ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន	លោកស្រី វ៉ែន ម៉ាឌីណា	០៩៧ ៧២៧៧ ៣២៣
៥	កំពង់ឆ្នាំង	១៨ កុម្ភៈ ២០១៤	ភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង	លោក លាត ប៊ុនលាង	០១២ ៣៤២ ៤១៧ ០៨១ ៩៣៩ ៦១៦

សូមរក្សាសិទ្ធិកែប្រែក្នុងករណីចាំបាច់!

សេចក្តីជូនដំណឹងនេះ ចាត់ទុកជាការអញ្ជើញដល់លោក លោកស្រី នាងកញ្ញាតំណាងសារព័ត៌មាន វិទ្យុ ទូរទស្សន៍ជាតិ អន្តរជាតិ ព្រមទាំងអង្គការជាតិ និងអន្តរជាតិទាំងអស់ចូលរួមយកព័ត៌មានតាមការគួរ។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖

១. លោកស្រី **ស៊ីនកេត សិរីលក្ខណ៍** អ្នកសម្របសម្រួលកម្មវិធីអប់រំ និងយេនឌ័រខុមហ្វ្រែល

ទូរស័ព្ទ: ០១៧ ៤៩ ៤០ ០៤

២. លោក **នាង សុវណ្ណ** មន្ត្រីអប់រំ និងយេនឌ័រនៃអង្គការខុមហ្វ្រែល

ទូរស័ព្ទ: ០១២ ៩៧៧ ២៣១

បេសកកម្ម ៖ បេសកកម្មរបស់ខុមហ្វ្រែល គឺជួយបង្កើតបរិយាកាសគួរជាទីពេញចិត្ត និងមានព័ត៌មានគ្រប់គ្រាន់ ទី១/ដើម្បីឱ្យមានដំណើរការបោះឆ្នោតដោយសេរី និងយុត្តិធម៌ តាមរយៈការបញ្ចុះបញ្ចូល តស៊ូមតិ ដើម្បីទទួលបាននូវក្របខ័ណ្ឌច្បាប់សមរម្យ, ការអប់រំដើម្បីផ្តល់ព័ត៌មានដល់អ្នកបោះឆ្នោត អំពីសិទ្ធិ និងសកម្មភាពចូលរួមសង្កេតការណ៍របស់ពួកគេ ដែលអាចរារាំងនូវភាពមិនប្រក្រតី ព្រមទាំងផ្តល់នូវរបាយការណ៍អង្កេតយ៉ាងទូលំទូលាយ និងឆាប់រហ័ស ដើម្បីអាចឱ្យមានការវាយតម្លៃលើដំណើរការ បោះឆ្នោតមួយដែលមិនលំអៀង និងមិនប្រកាន់បក្សពួក ទី២/ ដើម្បីឱ្យមានអត្ថន័យនៃដំណាក់កាលក្រោយពេលបោះឆ្នោត តាមរយៈការអប់រំ និងវេទិកាសាធារណៈក្នុងគោលបំណងជំរុញលើកទឹកចិត្ត ប្រជាពលរដ្ឋឱ្យចូលរួមក្នុងកិច្ចការនយោបាយ និងការធ្វើសេចក្តីសម្រេចនានា ការតស៊ូមតិ/បញ្ចុះបញ្ចូលដើម្បីឱ្យមានការកែទម្រង់ ដំណើរការបោះឆ្នោតដែលបង្កើននូវគណនេយ្យភាព (ការទទួលខុសត្រូវ) របស់មន្ត្រីជាប់ឆ្នោត ព្រមទាំងផ្តល់នូវរបាយការណ៍អង្កេតយ៉ាងទូលំទូលាយ និងឆាប់រហ័ស ដើម្បីអាចឱ្យមានការវាយតម្លៃមួយដែលមិនលំអៀង និងប្រកាន់បក្សពួក ទៅលើការបំពេញកម្មវិធីនយោបាយ និងដំណើរការអនុវត្តន៍ ការងាររបស់មន្ត្រីជាប់ឆ្នោត។